

ECCC LEGAL TERMINOLOGIES

BY AIJI'S INTERN

English	Khmer	others
Adjournment	ការពន្យារពេល ការសម្រាក	
Admissibility	ភាពដែលអាចទទួលយកបាន	
Adverse inference	សេចក្តីសន្និដ្ឋានដាក់បន្ទុក	
Advocate	តស៊ូមតិ	
Agenda	របៀបវារៈ	
Allege	ចោទប្រកាន់ដោយគ្មានភស្តុតាង	
Alleged suspect	ជនសង្ស័យ	
Alzheimer	ជម្ងឺបាត់បង់ស្មារតី	
Ambassador	ឯកអគ្គរដ្ឋទូត	
Amend	ផ្លាស់ប្តូរ កែប្រែ ធ្វើវិសោធនកម្ម	
Annex	ឧបសម្ព័ន្ធ	
Annotate	បន្ថែមអត្ថន័យ ឬពន្យល់បន្ថែម	
Announcement	ការជូនដំណឹង សេចក្តីប្រកាស	
Antagonism	បដិបក្ខភាព ការប្រឆាំង	
Anticipate	មុនការគ្រោងទុក គិតទុកមុន	
Application	ពាក្យស្នើសុំ	
Archive	ចងក្រងទុកជាឯកសារ	
Argument	ការសម្លាង ទទ្ទឹករណ៍	
Assessment	ការវាយតម្លៃ	
Assignment	កិច្ចការ	

Assistance	ជំនួយ	
Assurance	សេចក្តីបញ្ជាក់ ការធានាអះអាង	
Audience attendant	ការចូលរួមពីការសាធារណជន	
Audio System	ប្រព័ន្ធសំឡេង	
Authentic	ដែលមានយថាភាព ទៀងត្រង់	
Authenticate	បញ្ជាក់ការពិត ធ្វើឲ្យមានយថាភាព	
Authority	សិទ្ធិអំណាច	
Back problem	បញ្ហាឈឺឆ្អឹងខ្នង	
Bailiff	អាជ្ញាសាលា	
Bronchitis	ជម្ងឺផ្លូវដង្ហើម រលាកទងសួត	
Chain of custody	ដំណើរការរក្សាទុកភស្តុតាង	
Challenge	វិវាទកម្ម ការប្រឈម	
Chronic heart	ជម្ងឺកកស្ទះសសៃឈាមក្នុងបេះដូង	
Chronology	លំដាប់ព្រឹត្តិការណ៍	
Circumstance	កាលៈទេសៈ	
Cite	យោងទៅលើ សម្គាល់លើ	
Civil Party Lead Co-lawyer (CPLCL)	សហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បវេណី	
Clarification	ការបំភ្លឺ, ការបញ្ជាក់ឲ្យច្បាស់លាស់	
Closed Hearing	សវនាការជាអសាធារណៈ	
Closed proceedings	កិច្ចដំណើរការនីតិវិធីជាសម្ងាត់	
Closing order	ដីកាដោះស្រាយ	
Closing statement	សេចក្តីសន្និដ្ឋានបញ្ចប់ការពិភាក្សាដេញដោល	
Closure of evidence	ការបញ្ចប់ការបង្ហាញភស្តុតាង	
Code of Criminal Procedure of the Kingdom of Cambodia	ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា	

(CPC)		
Coercive measure	វិធានការបង្ខំ	
Co-Investigating Judge	សហចៅក្រមស៊ើបអង្កេត	
Co-lawyers	សហមេធាវី	
Colleague	សហការី, សហសេរីកតា សហភាតា	
Commit	ប្រព្រឹត្ត	
Common provision	បទប្បញ្ញត្តិរួម	
Competence	សមត្ថកិច្ច	
Compile	ប្រមូលផ្តុំឯកសារ	
Complaint	បណ្តឹង	
Comply with	អនុវត្តតាម	
Conduct of Investigation	ការធ្វើកិច្ចស៊ើបសួរ	
Conduct of Prosecution	ការធ្វើកិច្ចចោទប្រកាន់	
Confession	ចម្លើយសារភាព	
Confinement	ការឃុំខ្លួន ការបង្ខាំងខ្លួន	
Confusion	ភាន់ច្រឡំ ភាពមិនច្បាស់	
Conjunction	សន្ធានសំព័ន្ធ	
Consistency	ភាពស៊ីសង្វាក់គ្នា	
Conspiracy	ការសមគំនិត	
Constantly directing	ការណែនាំយ៉ាងខ្ជាប់ខ្ជួន	
Contempt	ថ្កោលទោស	
Contest	ការប្រកួត	
Contradiction	ហាក់ពុំស៊ីសង្វាក់ ភាពផ្ទុយគ្នា	
Contribution	ការវិភាគទាន ការប្រគល់ឲ្យ	

Convene	ការប្រជុំ	
Convention	អនុសញ្ញា	
Convicted person	ទណ្ឌិត	
Conviction	ការផ្ដន្ទាទោស ការដាក់ទោស	
Co-Prosecutor	សហព្រះរាជអាជ្ញា	
Correspondence	ការឆ្លើយឆ្លង	
Corroborate	អះអាង សក្ខីកម្ម	
Counsel	មេធាវី	
Count	បទចោទ	
Court structure	រចនាសម្ព័ន្ធតុលាការ	
Courtroom	សាលជម្រះក្តី បន្ទប់សវនាការ	
Covenant	កត្តិកាសញ្ញា	
Credibility	ភាពគួរឱ្យជឿជាក់ ភាពដែលអាចជឿបាន	
Crime Against Humanity	ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ	
Crime conduct	ការប្រព្រឹត្តឧក្រិដ្ឋកម្ម	
Crime of Genocide	ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍	
Criminal Jurisdiction	យុត្តាធិការព្រហ្មទណ្ឌ	
Criminal responsibility	ការទទួលខុសត្រូវខាងព្រហ្មទណ្ឌ	
Criteria	លក្ខណៈវិនិច្ឆ័យ	
Criticize	គិះគន់	
Culpability	ពិរុទ្ធភាព	
Cursory	ប្រញាប់ប្រញាល់	
Custody	ការឃាត់ខ្លួន	
Database	ទិន្នន័យ	

De Facto	តាមព្រឹត្តិហេតុ	
De Jure	តាមច្បាប់	
Decorum	សុជីវធម៌	
Defense Counsel	មេធាវីការពារក្តី	
Defense Support Section	អង្គភាពគាំពារការពារក្តី	
Defense team	ក្រុមការពារក្តី	
Definitive Judgment	សាលក្រមស្ថាពរ	
Defrock	បង្ខំឲ្យលាចាកសិក្ខាបទ	
Deliberate	ដោយមានចេតនា	
Dementia	ជម្ងឺរីកលចរិត	
Demonstrate	ពិចារណា សម្តែងឲ្យច្បាស់	
Denounce	បានថ្លែង	
Deputy Prosecutor	ព្រះរាជអាជ្ញារង	
Detainees	អ្នកជាប់ឃុំឃាំង	
Detention	ការឃុំខ្លួន	
Detention facility	មន្ទីរឃុំឃាំង	
Determination of Sentence	ការកំណត់អំពីទោស	
Diminished mental capacity	ការបាត់បង់សមត្ថភាពសតិបញ្ញា	
Direct	ការណែនាំ បង្គាប់	
Disability	ការបាត់បង់សមត្ថភាព	
Disappearance	ការបាត់ខ្លួន	
Disciplinary measure	វិធានការខាងវិន័យ	
Discretion	ឆន្ទានុសិទ្ធិ	
Discussion	ការជជែកពិភាក្សា	

Dismissal	ការដេញចោល ច្រានចោល	
Disqualification	បណ្តឹងដីតចិត្ត	
Divulge	ផ្តល់ព័ត៌មាន ផ្សាយប្រាប់	
Dizziness	វិលមុខ	
Dock	កន្លែងអ្នកទោសអង្គុយនៅពេលកាត់ក្តី ឈើរាងវង់ក្រចកសេះ	
Due process of law	ដំណើរការសមស្របនៃច្បាប់	
Effective	ដែលមានប្រសិទ្ធភាព	
Effort	ការខំប្រឹង សេចក្តីខិតខំ	
Elaborate	ថ្លែងយ៉ាងល្អិតល្អន់	
Element	ធាតុផ្សំ សមាសធាតុ	
Emphasize	បញ្ជាក់	
Entry into force	ការចូលជាធរមាន	
Error of Fact	ការកាន់ច្រឡំលើអង្គហេតុ	
Error of Law	ការកាន់ច្រឡំលើអង្គច្បាប់	
Etiquette	អាកប្បកិរិយា	
Evidence Reference Number (ERN)	លេខយោងឯកសារភស្តុតាង	
Ex Parte	តែភាគីម្ខាង	
Examination	ការតាំងសំណួរ, ការសួរដេញដោល ការពិនិត្យ	
Examination procedure	នីតិវិធីនៃការពិនិត្យ	
Examine	កោសលវិច័យ	
Exclude	ច្រានចោល	
Expert appraisalment	ការវាយតម្លៃរបស់អ្នកជំនាញ	
Extraordinary Chambers in the Courts of Cambodia (ECCC)	អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា	

Fabrication	ឯកសារប្រឌិត	
Facilities	ភាពងាយស្រួល	
Fair trial	ការកាត់ទោសដោយយុត្តិធម៌	
Final submission	សេចក្តីសន្និដ្ឋានស្ថាពរ	
Fitness to stand trial	សម្បទាសមស្របនឹងទទួលការជំនុំជម្រះ	
Forensic Examination	កោសល្យវិច័យ	
Foresight	ការយល់ដឹងហេតុការណ៍ទុកជាមុន	
Forfeit	បាត់បង់សិទ្ធិ	
Framework	គម្រោង	
Generation	ជំនាន់	
Genocide	ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍	
Geriatric Medicine	ជម្ងឺមនុស្សចាស់	
Gesticulation	ការនិយាយដោយកាយវិការ	
Grave breach	ការរំលោភយ៉ាងធ្ងន់ធ្ងរ	
Gruffer	ក្រឡាបញ្ជី	
Guideline	គោលការណ៍ណែនាំ	
Guilt	ពិរុទ្ធភាព	
Guilty Plea	ការយល់ព្រមទទួលពិរុទ្ធភាព	
Habeas corpus	ដីកាសុំនៅក្រៅឃុំ	
Hear	ឮ	
Hearing	សវនាការ	
Highlight	ផ្នែកសំខាន់ សង្កត់ធ្ងន់លើ	
His Reverence	ព្រះតេជព្រះគុណ	
Historical	នៃប្រវត្តិសាស្ត្រ	

Holding cell	បន្ទប់ឃុំឃាំងជាន់ក្រោមសាលសវនាការ	
Human rights law	ច្បាប់សិទ្ធិមនុស្ស	
Humanitarian law	ច្បាប់មនុស្សធម៌	
Identification	អត្តសញ្ញាណកម្ម	
Identity	អត្តសញ្ញាណ	
Immunity	អភ័យឯកសិទ្ធិ	
Impartial trial	ការជំនុំជម្រះដោយមិនលម្អៀង	
Impeach	ចោទប្រកាន់ជាសាធារណៈ	
Implement	អនុវត្ត	
Imprisonment	ការដាក់ក្នុងមន្ទីរឃុំឃាំង	
In Camera proceeding	ដំណើរការនីតិវិធីជាសម្ងាត់	
Inadmissible	ដែលមិនអាចទទួលយកបាន	
Inappropriate	ដែលមិនសមរម្យ	
Incompatible	វិសមិតភាព	
Inconsistency	ភាពមិនស៊ីសង្វាក់គ្នា មិនដូចគ្នា	
Incriminating evidence	ភស្តុតាងដាក់បន្ទុកលើខ្លួនឯង	
Indication	ការចង្អុលបង្ហាញ	
Indictment	ដីកាបញ្ជូនរឿងទៅជំនុំជម្រះ	
Individual	ឯកជន	
Individual responsibility	ការទទួលខុសត្រូវជាបុគ្គល	
Influx	ការហូរចូល	
Information	ព័ត៌មាន	
Innocence	ភាពគ្មានទោស	
Inquiry	ការចោទសួរ	

Insider witness	សាក្សីនៅក្នុងព្រឹត្តិការណ៍	
Institution	ស្ថាប័ន	
Intention	ចេតនា	
Inter partes hearing	សវនាការដែលមានភាគីទាំងអស់ចូលរួម	
Interference	ការជ្រៀតជ្រៀក	
Interlocutory order	ដីការចាត់របៀប	
Intermediary	អន្តរការី	
Internal procedure	នីតិវិធីផ្ទៃក្នុង	
Internal regulations	បទបញ្ជាផ្ទៃក្នុង	
Internal rules	វិធានផ្ទៃក្នុង	
International counsel	មេធាវីអន្តរជាតិ	
International Criminal Court (ICC)	តុលាការឧក្រិដ្ឋកម្មអន្តរជាតិ	
International Criminal Law	ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ	
International Criminal procedure	នីតិវិធីព្រហ្មទណ្ឌអន្តរជាតិ	
International Criminal Tribunal For Former Yugoslavia (ICTY)	តុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី	
International Criminal Tribunal for Rwanda (ICTR)	តុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់រ៉ូង់ដា	
International norms/rules	និយាម/វិធាន អន្តរជាតិ	
International Standards	បទដ្ឋានអន្តរជាតិ	
Interrogation	ការសួរយកចម្លើយ	
Intervention	ការធ្វើអន្តរាគមន៍	
Interview	កិច្ចសម្ភាសន៍, បទសម្ភាសន៍, ការស្តាប់ចម្លើយ	
Intimidation	គំរាមកំហែង	
Introductory submission	ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ	

Investigation	ការស៊ើបអង្កេត ការស៊ើបសួរ	
Investigator	អ្នកស៊ើបអង្កេត	
Involvement	ការចូលរួមពាក់ព័ន្ធ	
Irrelevant	ដែលមិនទាក់ទង	
Ischemic	ជម្ងឺស្លាក់សនៃឈាម	
Joint Criminal Enterprise	ការប្រព្រឹត្តឧក្រិដ្ឋកម្មរួម	
Judicial decision	សេចក្តីសម្រេចរបស់តុលាការ	
Juridical investigation	កិច្ចស៊ើបអង្កេតរបស់តុលាការ	
Jurisdiction	យុត្តាធិការ ដែនសមត្ថកិច្ច	
Jurisprudence	យុត្តិសាស្ត្រ	
Jus cogen	បទដ្ឋានអាជ្ញាបញ្ជា	
Lawful authority	អំណាចស្របច្បាប់	
Legal person/entity	នីតិបុគ្គល	
Legal proceeding	ដំណើរការនីតិវិធី	
Legitimate	ស្របច្បាប់ ធម្មានុរូប	
Life imprisonment	ការដាក់ពន្ធនាគារមួយជីវិត	
Manifestation	ការបញ្ចេញឲ្យឃើញ	
Media	ប្រព័ន្ធផ្សព្វផ្សាយ	
Memorandum	អនុស្សរណៈ	
Mens rea	ចេតនាឧក្រិដ្ឋ	
Merit	គុណសម្បត្តិ	
Military tribunal	តុលាការយោធា	
Minimal reduction	ការកាត់បន្ថយតិចតួច	

Minority	អនិតិភាព ជនជាតិភាគតិច	
Misconduct	កំហុសវិជ្ជាជីវៈ	
Momentum	កម្លាំងជម្រុញ	
Moniker	ឈ្មោះផ្ទាល់ខ្លួន ឬ ឈ្មោះក្រៅ, សម្មតិនាម	
Motion	ការស្នើសុំ ញាតិ	
Mutatis mutandis	សមស្រប ដូចគ្នា	
Natural person	រូបវន្តបុគ្គល	
Ne bis in idem (no double jeopardy)	គ្មានការកាត់ទោសពីរដងចំពោះបទល្មើសតែមួយ	
Neutral	អព្យាក្រឹត	
Non-suit order	ដីការតម្កល់រឿងទុកឥតចាត់ការ	
Notwithstanding	ទោះបីយ៉ាងណាក៏ដោយ	
Objection	ការជំទាស់	
Objective	សត្យានុម័ត	
Observe	តាមដាន សង្កេត	
Obtain	បានទទួល	
Obviate	យកចេញ	
Occasion/Opportunity	ឱកាស	
Occasional	មិនទៀងទាត់	
Offense	ជនល្មើស	
Office of the Co-Investigating Judge (OCIJ)	ការិយាល័យសហចៅក្រមស៊ើបអង្កេត	
Office of the Co-Prosecutors of the ECCC (OCP)	ការិយាល័យសហព្រះរាជអាជ្ញា	
On account of testimony	ដោយហេតុផលនៃការធ្វើសក្ខីកម្ម	
On-site investigation	ការស៊ើបអង្កេតដល់ទីកន្លែងកើតហេតុ	
Opening Statement	សេចក្តីថ្លែងការណ៍បើកការចោទប្រកាន់	

Opposing party	ភាគីជំទាស់	
Oral	ផ្ទាល់មាត់	
Order	សេចក្តីបង្គាប់ ដីកា	
Ostensibly	ដោយសំព្វែង ឬបង្ហាញ	
Parameter	កំណត់ ព្រំដែន	
Pardon	ការលើកលែងទោស	
Penalty	ទោសប្បញ្ញត្តិ	
Perpetrator	ឧក្រិដ្ឋជន	
Persecution	ការធ្វើទុកបុកម្នេញ	
Persistent	មិនអស់មិនហើយ	
Personal criminal responsibility	ការទទួលខុសត្រូវដោយផ្ទាល់ខ្លួនចំពោះបទល្មើសព្រហ្មទណ្ឌ	
Personnel	បុគ្គលិក	
Pertain to	ជាប់ទាក់ទង	
Physical evidence	វត្ថុតាង	
Plea of guilty or not guilty	ចម្លើយចុងចោទថាទទួល ឬមិនទទួលពិរុទ្ធភាព	
Pleading	សារណាឆ្លើយតប	
Postponement	ការពន្យារពេល	
Practicing Judge	ចៅក្រមក្នុងតំណែង	
Precedence	យុត្តិសាស្ត្រ	
Prejudice	ព្យសនកម្ម	
Preliminary	ដំបូង បឋម	
Preliminary Investigation	ការស៊ើបអង្កេតបឋម	
Presiding Judge	ប្រធានអង្គជំនុំជម្រះ	

Pressure	រងសម្ពាធន	
Presumption of Innocence	សច្ច្បាធរណីនិរទោស ការសន្មតថាគ្មានទោស	
Pre-Trial Chamber	អង្គបុរេជំនុំជម្រះ	
Pre-Trial Hearing	សវនាការរបស់អង្គបុរេជំនុំជម្រះ ការជម្រះក្តីមុនអង្គសេចក្តី	
Pre-trial matters	បញ្ហាដែលទាក់ទងមុនអង្គសេចក្តី	
Prisoner	ទណ្ឌិត	
Prisoner lists	បញ្ជីឈ្មោះអ្នកទោស	
Privacy	ការសំងាត់	
Privilege	បុព្វសិទ្ធិ ឯកសិទ្ធិ	
Probative	ដែលសាកល្បងមើល	
Probative value of the evidence	តម្លៃសាកល្បងរបស់ភស្តុតាង	
Problematic	ជាបញ្ហា	
Procedure in force	នីតិវិធីជាធរមាន	
Proceeding	កិច្ចដំណើរការនីតិវិធី	
Proclaim	ប្រកាស	
Prolong	ពន្យារពេល	
Promulgate	ប្រកាសឲ្យប្រើ	
Propriety	សមហេតុផល	
Prosecution	អង្គការអយ្យការ ស្ថាប័នអយ្យការ	
Prosecution	ការចោទប្រកាន់	
Prosecutor	ព្រះរាជអាជ្ញា	
Provision	បទប្បញ្ញត្តិ	
Provisional detention	ការឃុំខ្លួនបណ្តោះអាសន្ន	

Provisional remedy	ឧបាស្រ័យបណ្តោះអាសន្ន	
Pseudonym	រហស្សនាម	
Public announcement	សេចក្តីប្រកាសជាសាធារណៈ	
Public gallery	សាលសាធារណជន	
Public Hearing	សវនាការជាសាធារណៈ	
Punish	ដាក់ទណ្ឌកម្ម	
Pursuit of Justice	ការស្វែងរកយុត្តិធម៌	
Reasonable	ដែលមានហេតុផល	
Reasonable doubt	វិមតិសង្ស័យ	
Reasonable measure	វិធានការសមស្រប	
Reception	បដិសណ្ឋារកិច្ច	
Recommendation	ការផ្តល់អនុសាសន៍	
Reconvene	ការកោះប្រជុំឡើងវិញ	
Recruitment	ការជ្រើសរើស	
Reference	ឯកសារយោង/យោង	
Reflect	ឆ្លុះបញ្ចាំង	
Register	ចុះបញ្ជី	
Rejection order	ដីកាបដិសេធ	
Remarkable	គួរឲ្យកត់សម្គាល់	
Remedy	ឧបាស្រ័យ ដំណោះស្រាយ	
Reparation	ការជួសជុលសំណងខូចខាត	
Reparation order	ដីកាជួសជុលសំណងខូចខាត	
Repetitious questions	សំណួរច្រើនដង	
Replicas	ការចម្លងតាម	

Reserve Judge	ចៅក្រមមប្រុង	
Resume	ចាប់ដំណើរការបន្ត	
Revise	ផ្លាស់ប្តូរ ពិនិត្យឡើងវិញ	
Right of the Accused	សិទ្ធិរបស់ជនជាប់ចោទ	
Right of the Defense	សិទ្ធិនៃការការពារខ្លួន	
Rome Statute	លក្ខន្តិកៈក្រុងរ៉ូម	
Sacrifice	ការធ្វើពលីកម្ម	
Safeguarding	ការការពារ	
Sanction	ការយល់ព្រម	
Search warrant	ដីកាឆែកឆេរ	
Seat	អាសនៈ	
Security concerns	បញ្ហាសន្តិសុខ	
Self-Incrimination	ការធ្វើពិរុទ្ធភាពខ្លួនឯង	
Sentence	ការផ្តន្ទាទោស ការដាក់ទោស	
Session	ការប្រជុំ	
Severance order	ដីកាបំបែកសំណុំរឿង	
Severe crime	បទឧក្រិដ្ឋធ្ងន់ធ្ងរ	
Sitting Judge	ចៅក្រមពេញសិទ្ធិ	
Solemn declaration	ការធ្វើសច្ចាប្រណិធាន	
Source of knowledge	ប្រភពនៃការយល់ដឹង	
Speculative	ការប្រមាណវិធី	
Statement	សេចក្តីថ្លែងការណ៍	
Status of Limitations	អាជ្ញាយុកាល	
Status of the Accused	ឋានៈរបស់ជនជាប់ចោទ	

Stroke	ជម្ងឺដាចសរសៃឈាមខួរក្បាល	
Sub judge	បិតនៅក្រោមការពិចារណារបស់តុលាការ	
Subject matter jurisdiction	យុត្តាធិការតាមសាច់រឿង	
Submission	ការដាក់សំណើជូន	
Submission	ការដាក់សេចក្តីសន្និដ្ឋាន	
Subpoena	ដីកាកោះហៅសាក្សី	
Substantial hearing	សវនាការលើអង្គសេចក្តី	
Summary of the evidence	សេចក្តីសង្ខេបអំពីភស្តុតាង	
Summon	ដីកាកោះ	
Supreme Court Chamber	អង្គជំនុំជម្រះតុលាការកំពូល	
Surmise	សន្និដ្ឋាន ស្មាន ការសន្និដ្ឋាន	
Suspended sentence	ទោសព្យួរ	
Sustain	សម្រេច ឯកភាព	
Systematic attack	ការវាយប្រហារជាប្រព័ន្ធ	
Take an oath	ស្បថ	
Testify	ផ្តល់សក្ខីកម្ម	
Testimony	សក្ខីកម្ម	
The Bench	អង្គជំនុំជម្រះ, ចៅក្រមជំនុំជម្រះ	
The contents of the statement	ខ្លឹមសារចម្លើយ	
Trail Chamber	អង្គជំនុំជម្រះសាលាដំបូង	
Transcript	ប្រតិចារឹក	
Translated unit	អង្គភាពបកប្រែ	
Trial process	ដំណើរការជំនុំជម្រះក្តី	
Unanimity	ឯកច្ឆ័ន	

Undue delay	ពន្យារពេលខុសពីនីតិវិធីច្បាប់	
Unlawfully	ដោយខុសច្បាប់	
Veracity	ភាពត្រឹមត្រូវនឹងការពិត	
Verbalize	បរិយាយ	
Verdict	សាលក្រម	
Verify	ផ្ទៀងផ្ទាត់	
Victim	ជនរងគ្រោះ	
Victim information forms	ទម្រង់ព័ត៌មានរបស់ជនរងគ្រោះ	
Victim Unit	អង្គភាពជនរងគ្រោះ	
Victims Support Section (VSS)	អង្គភាពគាំពារជនរងគ្រោះ	
Waiver	បោះបង់ (សិទ្ធិ)	
Waiver	លះបង់សិទ្ធិ	
Waiver of rights	ការលះបង់សិទ្ធិ	
Warrant	ដីកា	
Widespread attack	ការវាយប្រហារជាទូទៅ	
Witness	សាក្សី	
Witness and Expert Support Unit (WESU)	អង្គភាពគាំពារសាក្សី និងអ្នកជំនាញ	
Witness support unit	អង្គភាពគាំពារសាក្សី	
Written motion	ការស្នើសុំជាលាយលក្ខណ៍អក្សរ	
Written record	កំណត់ហេតុជាលាយលក្ខណ៍អក្សរ	
Written statement of facts	កំណត់ហេតុជាលាយលក្ខណ៍អក្សរអំពីអង្គហេតុ	